

**បទបញ្ជាផ្ទៃក្នុង**  
**នៅសាកលវិទ្យាល័យស្វាយរៀង**

១. និស្សិតត្រូវមានអាកប្បកិរិយាថ្លៃថ្នូរ និងសម្បទាឱ្យឃើញនូវការគោរពចំពោះគណៈគ្រប់គ្រងសាស្ត្រាចារ្យ បុគ្គលិក និងបរិស្ថានជុំវិញ ហើយចេះថែរក្សានូវវប្បធម៌ និងប្រពៃណីជាតិឱ្យបានល្អ មានចរិយា និង សីលធម៌ត្រឹមត្រូវ។

២. និស្សិតត្រូវមានភាពស្មោះត្រង់ខាងបញ្ហា និងចំណេះដឹងក្នុងការរៀនសូត្រធ្វើកិច្ចការ និងក្នុងពេលប្រឡង និស្សិត ត្រូវប្រកាន់អាកប្បកិរិយាថ្លៃថ្នូរ មិនច ម្តងគ្នា មិនយក សំណៅឯកសារចូលបន្ទប់ប្រឡង។ល។ និស្សិតដែល បានប្រព្រឹត្តផ្ទុយពីបទបញ្ជាទាំងនេះត្រូវចាត់ទុកថាបានរំលោភលើបទបញ្ជារបស់សាកលវិទ្យាល័យ ហើយនិស្សិត ទាំងនោះនឹងត្រូវបញ្ឈប់លែងឱ្យប្រឡង និងដាក់ជូនគណៈមេប្រយោគសម្រេច។

៣. និស្សិតត្រូវគោរពតាមរាល់បទដ្ឋាន និងបទបញ្ញត្តិផ្សេងៗដែលបានរៀបចំឡើងដោយសាកលវិទ្យាល័យ។

៤. ការជក់បារី ការសេពគ្រឿងញៀន គ្រឿងស្រវឹង ការរំខាន និង ការបង្ករបួសគ្នាដល់ការរៀនសូត្ររបស់ អ្នកដទៃត្រូវបានហាមឃាត់នៅក្នុងបរិវេណសាកលវិទ្យាល័យ។

៥. ការលួចបន្លំ កេងប្រវ័ញ្ច ឬបំផ្លិចបំផ្លាញទ្រព្យសម្បត្តិសាកលវិទ្យាល័យ និងរបស់និស្សិតត្រូវបានហាម ឃាត់ជាដាច់ខាត ហើយនឹងត្រូវទទួលការវិនិច្ឆ័យពីក្រុមប្រឹក្សាវិន័យរបស់សាកលវិទ្យាល័យ។

៦. ល្បែងស៊ីសងដាក់ប្រាក់ ឬមិនដាក់ប្រាក់ មិនអនុញ្ញាតឱ្យកើតមានក្នុងបរិវេណសាកលវិទ្យាល័យឡើយ។

៧. និស្សិតត្រូវផ្តល់ព័ត៌មានដល់ការិយាល័យសិក្សា បើមានការប្តូរស្ថានភាពផ្ទាល់ខ្លួនដូចជា រៀបអាពាហ៍ ពិពាហ៍ ឬប្តូរអាសយដ្ឋានរបស់ខ្លួន។

៨. និស្សិតត្រូវបានហាមឃាត់ក្នុងការយកគ្រឿងផ្ទុះ ឬឧបករណ៍ទាំងឡាយណាដែលអាចបង្កគ្រោះថ្នាក់ ចូលក្នុងបរិវេណសាកលវិទ្យាល័យ និងមិនអនុញ្ញាតឱ្យបើកសម្លេងទូរស័ព្ទចល័តឱ្យឮខ្លាំងក្នុងម៉ោងសិក្សាឡើយ។

៩. និស្សិតត្រូវចូលថ្នាក់រៀនដោយមានរបៀបរៀបរយ ស្ងៀមស្ងាត់ និងមានសណ្តាប់ធ្នាប់ល្អមុននឹងសាស្ត្រា ចារ្យអញ្ជើញមកដល់។

១០. និស្សិតម្នាក់ៗមានកាតព្វកិច្ចថែរក្សាអនាម័យថ្នាក់រៀនរបស់ខ្លួន និងបង្ក របរិយាកាសរៀនសូត្រ និង សណ្តាប់ធ្នាប់ល្អក្នុងពេលសាស្ត្រាចារ្យកំពុងបង្រៀន។

១១. បើពុំមានសាស្ត្រាចារ្យក្នុងពេលម៉ោងរៀន និស្សិតត្រូវស្ងៀមស្ងាត់ក្នុងថ្នាក់ ឬចូលស្រាវជ្រាវក្នុង បណ្ណាល័យដោយមិនរំខានដល់ការរៀនសូត្ររបស់មិត្តភក្តិ ឬថ្នាក់ជិតខាងឡើយ។

១២. និស្សិតមិនត្រូវជិះទោចក្រយានយន្ត ឬរថយន្តដោយល្បឿនលឿនក្នុងបរិវេណសាកលវិទ្យាល័យជាដាច់ខាត ហើយគោរពរបៀបរបបចរាចរក្នុងបរិវេណសាកលវិទ្យាល័យ និងយកទៅទុក ឬផ្ញើ ឲ្យមានរបៀបរៀបរយតាមកន្លែងដែលបាន កំណត់។

១៣. និស្សិតមិនត្រូវនាំមិត្តភក្តិ ឬបងប្អូនចូលក្នុងបន្ទប់រៀន ឬបន្ទប់ស្នាក់នៅជាដាច់ខាត។

១៤. និស្សិតមិនត្រូវលេងកីឡាក្នុងពេលម៉ោងសិក្សា ជៀសវាងរំខានថ្នាក់ដែលកំពុងរៀន។

១៥. និស្សិតត្រូវចេះជួយបិទភ្លើង កង្ហារ កញ្ចក់ ឬទ្វារបន្ទប់រៀននៅពេលចប់ម៉ោងសិក្សា។

១៦. និស្សិតត្រូវរក្សាសាមគ្គីភាពរវាងមិត្តភក្តិ កម្មករ បុគ្គលិក មន្ត្រីរាជការ សាស្ត្រាចារ្យជាតិ និងអន្តរជាតិ ឲ្យបានល្អជានិច្ច។

១៧. សៀវភៅសិក្សាស្រាវជ្រាវដែលបានខ្ចីពីបណ្ណាល័យ ត្រូវថែរក្សាឱ្យបានល្អ និងសងបណ្ណាល័យវិញតាមការកំណត់។

១៨. និស្សិតទាំងអស់ត្រូវស្លៀកពាក់ឯកសណ្ឋានរបស់សាកលវិទ្យាល័យក្នុងបរិវេណសាលាជាដាច់ខាត។

- ចំពោះនិស្សិតបុរស ត្រូវពាក់អាវពណ៌ផ្ទៃមេឃ ឬពណ៌ស និងខោជើងវែងពណ៌ទឹកប៊ិច ឬពណ៌ក្រមៅ កាត់សក់ខ្លី សមរម្យ ស្អាតបាត។

- ចំពោះនិស្សិតនារី ត្រូវពាក់អាវពណ៌ផ្ទៃមេឃ ឬពណ៌ស និងសំពត់ជើងវែងពណ៌ទឹកប៊ិច ឬពណ៌ក្រមៅ។

១៩. និស្សិតមិនត្រូវសរសេរអក្សរ ឬគូសរូបផ្សេងៗនៅលើតុ កៅអី ទ្វារ បង្អួច កញ្ចក់ ឬជញ្ជាំង និងហាមបែកលុបចោល ឬសរសេរលើសេចក្តីជូនដំណឹង ឬសេចក្តីប្រកាសផ្សេងៗដែលសាកលវិទ្យាល័យបានបិទផ្សាយ។

២០. រាល់ម៉ោងសិក្សា និស្សិតមិនអនុញ្ញាតឲ្យទទួលទានអាហារ នំចំណី ផ្លែឈើ ភេសជ្ជៈ ស្ករគ្រាប់ ស្ករកៅស៊ូ ឬ ជក់បារីនៅក្នុងថ្នាក់រៀន បន្ទប់សោតទស្សន៍ បន្ទប់កុំព្យូទ័រ និងបណ្ណាល័យ។

**ប្រការ ១៤: កម្រិតនីតិវិធី**

រាល់អំពើប្រព្រឹត្តរបស់និស្សិតដែលខុសពីវិន័យរបស់សាកលវិទ្យាល័យ នឹងត្រូវទទួលទណ្ឌកម្មវិន័យតាមកម្រិតទាំងប្រាំដូចខាងក្រោម:

- កម្រិតទី ១ : ការព្រមាន
- កម្រិតទី ២ : ការស្តីបន្ទោស
- កម្រិតទី ៣ : ការស្តីបន្ទោសដោយមានការចាត់ក្នុងសំណុំលិខិតផ្ទាល់ខ្លួន
- កម្រិតទី ៤ : ការលុបឈ្មោះចេញពីបញ្ជីប្រឡង
- កម្រិតទី ៥ : ការលុបឈ្មោះចេញពីបញ្ជីនិស្សិត

ស្វាយរៀង, ថ្ងៃទី ខែមីនា ឆ្នាំ២០១២  
សាកលវិទ្យាល័យ